



**ព្រឹត្តិប័ត្រព័ត៌មានទី៤៖ មូលនិធិវិនិយោគចិនដែលកំពុងមានភាពសកម្មក្នុងតំបន់អាស៊ាន**

ប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ការវិនិយោគក្រៅប្រទេសរបស់ចិន គឺបានមកពីមូលនិធិវិនិយោគទុនគាំទ្រដោយរដ្ឋ។ មានមូលនិធិជាច្រើនកំពុងដំណើរការយ៉ាងសកម្មនៅទូទាំងពិភពលោក រួមទាំងនៅទ្វីបអាហ្វ្រិក អាមេរិកឡាទីន រុស្ស៊ី និងអាស៊ី ដែលជាធម្មតាធ្វើឡើងតាមរយៈការវិនិយោគដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារនាំចេញនាំចូលរបស់ចិន (Eximbank) និង/ឬ អង្គការដទៃទៀតដែលគាំទ្រដោយរដ្ឋ។ មានមូលនិធិចំនួនពីរក្នុងចំណោមមូលនិធិវិនិយោគដូចមានបញ្ជាក់ខាងលើ កំពុងមានប្រតិបត្តិការក្នុងតំបន់អាស៊ាន ក្នុងនោះរួមមានជាអាទិ៍ មូលនិធិវិនិយោគហេដ្ឋាចរនាសម្ព័ន្ធចិន-អាស៊ាន (CAF) និងមូលនិធិផ្លូវស្លូត (Silk Road Fund) ដោយមូលនិធិទាំងពីរនេះមានគម្រោងពង្រីកប្រតិបត្តិការនៅក្នុងឆ្នាំខាងមុខនេះ។

**មូលនិធិផ្លូវស្លូត**


មូលនិធិផ្លូវស្លូតដែលមានទឹកប្រាក់ ៤០ ពាន់លានដុល្លារ ត្រូវបានបង្កើតឡើងនៅ ខែធ្នូ ឆ្នាំ២០១៤ ក្នុងបំណងលើកកម្ពស់ “ការអភិវឌ្ឍរួម និងវិបុលភាពរបស់ប្រទេសចិនព្រមទាំងបណ្តាប្រទេសនានា និងតំបន់ដទៃទៀតដែលពាក់ព័ន្ធជាមួយការផ្តួចផ្តើមគំនិតផ្លូវគ្រវ៉ាត់”<sup>1</sup> (សូមមើលព្រឹត្តិប័ត្រព័ត៌មានទី៣៖ ខ្សែគ្រវ៉ាត់មួយផ្លូវមួយ) មូលនិធិផ្លូវស្លូតផ្តោតការយកចិត្តទុកដាក់លើវិស័យធំៗចំនួនបួនគឺ៖

- ហេដ្ឋាចរនាសម្ព័ន្ធ
- ធនធាន និងការអភិវឌ្ឍថាមពល
- កិច្ចសហប្រតិបត្តិការសមត្ថភាពផ្នែកឧស្សាហកម្ម និង
- សហប្រតិបត្តិការហិរញ្ញវត្ថុ<sup>2</sup>

មូលនិធិនេះធ្វើការជាមួយសហគ្រាស និងស្ថាប័នហិរញ្ញវត្ថុចិន និងសហគ្រាស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដោយភាគច្រើនគឺធ្វើតាមរយៈការវិនិយោគដោយការទិញភាគហ៊ុន ប៉ុន្តែក៏អាចផ្តល់ជាប្រាក់កម្ចី និងបង្កើតមូលនិធិថ្មីៗក្នុងភាពជាដៃគូជាមួយស្ថាប័នចិន និងស្ថាប័នអន្តរជាតិដទៃទៀតផងដែរ។<sup>3</sup> មូលនិធិផ្លូវស្លូតផ្តោតការយកចិត្តទុកដាក់លើ “គម្រោងអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធចំរុះ និងគម្រោងទាំងឡាយដែលលើកកម្ពស់ការតភ្ជាប់នៅក្នុងតំបន់។”<sup>4</sup> មន្ត្រីជាន់ខ្ពស់របស់ចិនបានបញ្ជាក់ថា មូលនិធិនេះនឹងត្រូវប្រតិបត្តិការក្នុងលក្ខណៈប្រហាក់ប្រហែលនឹងមូលនិធិភាគហ៊ុនឯកជនដែរ ទោះបីជាការវិនិយោគនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេលយូរជាងក៏ដោយ។

មូលនិធិនេះមានគោលដៅទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារហើយត្រូវបានបង្កើតឡើងដោយមានការដាក់តម្កល់មូលធនដើមចំនួន ១០ ពាន់លានដុល្លារ ដោយភាគច្រើននៃទឹកប្រាក់នេះគឺមានប្រភពមកពីរូបិយវត្ថុបរទេសបម្រុងទុករបស់ចិន។<sup>5</sup> មូលនិធិផ្លូវស្លូតបច្ចុប្បន្នបានទទួលការគាំទ្រដោយស្ថាប័ននានាស្ថិត

ក្រោមការគ្រប់គ្រង ឬដែលមានចំណងពាក់ព័ន្ធ ជាមួយរដ្ឋរបស់ចិន។ ទោះយ៉ាងណាក្តី មូលនិធិ នេះបញ្ជាក់ថា មូលនិធិធ្វើការដោយផ្អែកទៅតាម គោលការណ៍ទីផ្សារ ហើយមានបំណងធានា ឱ្យមាន “ផលចំណេញក្នុងកម្រិតសមរម្យ” ពីការវិនិយោគរបស់ខ្លួន។<sup>6</sup> បច្ចុប្បន្នមូលនិធិនេះមាន ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលដឹកនាំ ដែលក្រុមប្រឹក្សាភិបាលទាំងពីរនេះមានសមាជិក ភាគច្រើនជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នរដ្ឋនានារបស់ចិន ក៏ដូចជាធនាគារប្រជាជន ចិន ធនាគារអភិវឌ្ឍន៍ចិន ធនាគារ Eximbank ចិន និងសាជីវកម្មវិនិយោគទុនចិន។<sup>7</sup>



គម្រោងដំបូងរបស់មូលនិធិ គឺទំនប់វារីអគ្គិសនី Karot ក្នុងប្រទេសប៉ាគីស្ថាន។ ឥឡូវនេះមូលនិធិបាន ចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ជាមួយធនាគារ និងមូលនិធិរបស់រដ្ឋក្នុងបណ្តាប្រទេសជា ច្រើន ទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើន និងគាំទ្រក្រុមហ៊ុនរដ្ឋរបស់ចិនឱ្យចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន ហុងកុង។<sup>8</sup>

**បទដ្ឋានបរិស្ថាន និងសង្គមរបស់មូលនិធិផ្លូវសូត្រ**

ទស្សនវិជ្ជាដែលត្រូវបានប្រកាសរបស់មូលនិធិផ្លូវសូត្រគឺ “ភាពបើកចំហ ភាពរួមបញ្ចូល និងផល ប្រយោជន៍ទៅវិញទៅមក។”<sup>9</sup> នៅក្នុងគោលការណ៍វិនិយោគទុនរបស់ខ្លួន មូលនិធិអះអាងថាមូលនិធិពុះពារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានអំណោយផលដល់បរិស្ថាន<sup>10</sup> និង“គោរពបទដ្ឋាន និងនិយាមអន្តរជាតិ និងដើរតាមច្បាប់ និងបទបញ្ជារបស់ប្រទេសចិន និងប្រទេសម្ចាស់ផ្ទះ។”<sup>11</sup> ទោះយ៉ាង ណាក្តី យើងនៅមិនទាន់ច្បាស់ថាតើមានប្រព័ន្ធណាមួយទាក់ទងជាមួយការវាយតម្លៃផ្នែកសង្គម និងបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់នៅឡើយ។ មូលនិធិនេះមានគណៈកម្មការមួយដែលជាអ្នកអនុវត្តសកម្មភាព គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុទាំងនៅមុនពេល និងក្រោយពេលការវិនិយោគត្រូវបានធ្វើរួចរាល់<sup>12</sup> ប៉ុន្តែយើង នៅមិនច្បាស់ថាតើគណៈកម្មការនេះគិតពិចារណាអំពីហានិភ័យផ្នែកបរិស្ថាន និងសង្គមនៅក្នុងកម្រិតណា នៅឡើយទេ ក្នុងពេលពួកគេធ្វើការវាយតម្លៃលើការវិនិយោគដែលមានសក្តានុពល។ ពុំមានយន្តការណាមួយ ដែលពលរដ្ឋដែលមានអារម្មណ៍ថា ពួកគាត់ដែលរងផលប៉ះពាល់ជាអវិជ្ជមានពីគម្រោងពាក់ព័ន្ធជាមួយមូលនិ ធិផ្លូវសូត្រ អាចដាក់ពាក្យបណ្តឹងបានឡើយ។

មូលនិធិផ្លូវសូត្របានបើកសម្ពោធគេហទំព័រជាភាសាចិន និងជាភាសាអង់គ្លេសមួយនៅខែវិច្ឆិកាឆ្នាំ ២០១៥។ ព័ត៌មានដែលគេហទំព័រនេះផ្តល់ឱ្យមានលក្ខណៈជាព័ត៌មានមូលដ្ឋានប៉ុណ្ណោះ ហើយថ្វីបើផ្នែក “ព័ត៌មាន” ផ្តល់ជូនអ្នកអាននូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសកម្មភាពរបស់មូលនិធិ ប៉ុន្តែពុំមានបញ្ជីលម្អិតស្តីពី

ការវិនិយោគទុននោះឡើយ។ ថ្វីបើព័ត៌មានលម្អិតរបស់គម្រោងមានកម្រិតកំណត់ក្តី ប៉ុន្តែគេហទំព័រនេះមានព័ត៌មានទូលំទូលាយជាងមូលនិធិវិនិយោគទុនដែលគាំទ្រដោយរដ្ឋចិនផ្សេងទៀត។ ទោះយ៉ាងណាក៏ មូលនិធិនេះហាក់ដូចជាពុំមានគោលនយោបាយបើកបង្ហាញព័ត៌មាន ហើយពុំមានយន្តការផ្លូវការដែលសាធារណៈជនអាចស្នើសុំព័ត៌មានពីគម្រោងបាននោះឡើយ។

**មូលនិធិសហប្រតិបត្តិការវិនិយោគទុនចិន-អាស៊ាន**

មូលនិធិសហប្រតិបត្តិការវិនិយោគទុនចិនអាស៊ាន (CAF) បានទទួលការអនុម័តពីរដ្ឋនៅក្នុងឆ្នាំ ២០១៣ ហើយប្រតិបត្តិការក្រោមការចង្អុលបង្ហាញពីក្រុមប្រឹក្សារដ្ឋរបស់ចិន។<sup>13</sup> បេសកកម្មរបស់មូលនិធិនេះគឺបង្កើនផលចំណូលឱ្យបានច្រើនបំផុតសម្រាប់អ្នកវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយចិន ដើម្បីជម្រុញឱ្យមានការអភិវឌ្ឍទ្វេភាគី។<sup>14</sup> គោលដៅរបស់មូលនិធិនេះមានដូចខាងក្រោម៖

- ហេដ្ឋារចនាសម្ព័ន្ធ (រួមទាំងផ្លូវថ្នល់ ផ្លូវដែក ទូរគមនាគមន៍ និងបំពង់បង្ហូរប្រេងឥន្ធនៈ និងខ្សែស្នូល)
- ថាមពល (រួមទាំងថាមពលមិនកើតឡើងវិញ និងថាមពលកើតឡើងវិញ) និង
- ធនធានធម្មជាតិ (រួមទាំងលោហៈធាតុឧស្សាហកម្ម លោហៈមានតម្លៃ និងកសិឧស្សាហកម្ម)។<sup>15</sup>

CAF ត្រូវបានបង្កើតឡើងដោយមានដើមទុនដំបូងចំនួន ១០០០ លានដុល្លារ ហើយប្រាក់ទុនគោលដៅមានចំនួន ១០ ពាន់លានដុល្លារ។ ធនាគារ Eximbank ចិន បានដឹកនាំការបង្កើតមូលនិធិនេះ ហើយគឺជាអ្នកឧបត្ថម្ភចម្បងដែលចូលរួមវិភាគទានចំនួន ៣០០ លានដុល្លារ ទៅក្នុងមូលធនបឋមរបស់មូលនិធិនេះ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកមានភាគហ៊ុនក្នុងមូលនិធិនេះ ហើយចូលរួមវិភាគទានចំនួន ១០០ លានដុល្លារ (ឬ១០%) នៃការផ្តល់មូលនិធិដំណាក់កាលទីមួយ។<sup>16</sup> ស្ថាប័នមួយចំនួនទៀតរួមទាំងសាជីវកម្មវិនិយោគទុនចិន និងធនាគារចិនបានចូលរួមគាំទ្រហិរញ្ញវត្ថុក្នុងមូលនិធិ និងការគ្រប់គ្រងរបស់មូលនិធិ។<sup>17</sup> ទំហំការវិនិយោគជាធម្មតារបស់មូលនិធិនេះ គឺចាប់ពី ៥០-១០០ លានដុល្លារដែលភាគច្រើនគឺតាមរយៈការទិញភាគហ៊ុន។<sup>18</sup> ក្នុងដំណាក់កាលដំបូងរបស់ខ្លួន មូលនិធិនេះបានវិនិយោគនៅក្នុងគម្រោងចំនួន១១<sup>19</sup> ដោយរួមមាន៖

- ទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា
- ការវិនិយោគកំពង់ផែក្នុងប្រទេសថៃ
- ការធ្វើអាជីវកម្មរ៉ែ Potash ក្នុងប្រទេសឡាវ
- ការធ្វើអាជីវកម្មរ៉ែដែកក្នុងប្រទេសម៉ាឡេស៊ី
- ការដឹកជញ្ជូនក្នុងប្រទេសហ្វីលីពីន
- ការរំលាយដែកក្នុងប្រទេសឥណ្ឌូនេស៊ី និង
- ការនាំចេញស៊ីម៉ង់ពីប្រទេសចិន។

ដំណាក់កាលទីពីរនៃការផ្តល់មូលនិធិនឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ ហើយប្រទេសចិនកំពុងព្យាយាមគៀងគរមូលនិធិចំនួន ៣០០០ លានដុល្លារបន្ថែមទៀត។<sup>20</sup> ក្នុងក្របខ័ណ្ឌអាស៊ាន មូលនិធិនេះ

នឹងផ្ដោតការយកចិត្តទុកដាក់ទៅលើការវិនិយោគនាពេលអនាគតរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក និង ឥណ្ឌូនេស៊ី។<sup>21</sup>

**បទដ្ឋានបរិស្ថាន និងសង្គមរបស់ CAF**

មិនខុសពីមូលនិធិវិនិយោគដទៃទៀតជាច្រើននោះឡើយ CAF អះអាងថាខ្លួនមាន “គុណតម្លៃស្នូល” មួយកញ្ចប់ដែលជាមធ្យមស្របច្រើនបង្ហាញផ្លូវការវិនិយោគទុនរបស់ខ្លួន។ គុណតម្លៃដែលត្រូវបានបញ្ជាក់ ទាំងនេះ រួមមានដូចជា ការទទួលខុសត្រូវផ្នែកសង្គម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។<sup>22</sup> មូលនិធិ បញ្ជាក់ថាខ្លួន “មានជំនាញលើការវិនិយោគប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែនាំយកកំណើនផ្នែក ហិរញ្ញវត្ថុទៅកាន់ក្រុមហ៊ុនទទួលការវិនិយោគតែប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវគុណតម្លៃគួរជាទីកត់សម្គាល់ ចំពោះសហគមន៍ផងដែរ”។<sup>23</sup> ទោះយ៉ាងនេះក្តី មូលនិធិនេះកំពុងផ្ដោតគោលដៅទៅលើវិស័យមួយចំនួនដែល មានហានិភ័យខ្ពស់ខ្លាំង រួមមាន អាជីវកម្មវី ថាមពល និងកសិឧស្សាហកម្ម។ អាស្រ័យដោយលក្ខណៈ ប្រកបដោយហានិភ័យខ្ពស់នៃការវិនិយោគទាំងនេះ ដូច្នេះវាចាំបាច់ណាស់ដែលគោលនយោបាយសង្គម និង បរិស្ថានសមស្របត្រូវតែមាន។

ដើម្បីទទួលបាននូវការវិនិយោគទុនរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មូលនិធិនេះត្រូវបានតម្រូវឱ្យ មានប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម និងត្រូវប្តេជ្ញាចិត្តធានាយ៉ាងណាឱ្យបទដ្ឋានអនុវត្តការងាររបស់ IFC ត្រូវបានយកមកអនុវត្តក្នុងការវិនិយោគទុនរបស់ខ្លួន។<sup>24</sup> គោលលំប័ណ្ណមួយក្នុងចំណោមគោលលំប័ណ្ណ ដែលត្រូវបានបញ្ជាក់នៅក្នុងការចូលរួមរបស់ IFC គឺដើម្បីជះឥទ្ធិពលលើមូលនិធិឱ្យអនុវត្តគោលការណ៍អេក្វា ទ័រ (ដែលឆ្លុះបញ្ចាំងនូវបទដ្ឋានការអនុវត្តការងារ)។<sup>25</sup>

CAF អះអាងថាប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គមរបស់ខ្លួន គឺជាដំណើរការទាំងមូលមួយនៃការវាយ តម្លៃ និងការជ្រើសរើសឱកាសវិនិយោគរបស់ក្រុមវិនិយោគ។<sup>26</sup> នៅខែកក្កដា ឆ្នាំ២០១៤ មូលនិធិបានចេញ ផ្សាយ គោលការណ៍ណែនាំស្តីពីការទទួលខុសត្រូវផ្នែកសង្គម និងការការពារបរិស្ថាន សម្រាប់ការវិនិយោគ ក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ ក្រុមហ៊ុន និងគម្រោងទាំងអស់ដែលទទួលការវិនិយោគពីមូលនិធិ ត្រូវបានតម្រូវ ឱ្យ “ទទួលយក និងអនុវត្តតាម” គោលការណ៍ណែនាំទាំងនេះ។<sup>27</sup>

គោលការណ៍ណែនាំស្តីពីសង្គម និងបរិស្ថានរបស់មូលនិធិ មានចែងនៅក្នុងឯកសារសង្ខេប ១៥ ទំព័រដែលដាក់បញ្ចូលនូវព័ត៌មានលម្អិតជាមូលដ្ឋានស្តីពីគោលការណ៍ និងនីតិវិធីវិនិយោគរបស់ខ្លួន បទដ្ឋានអនុ វត្តការងារ ការវាយតម្លៃ និងការពិនិត្យតាមដានការអនុវត្តការងារ និងការគ្រប់គ្រងក្រោយពេលការវិនិយោគ ទុន។ ថ្វីបើខ្លឹមសារទូទៅនៃគោលការណ៍ណែនាំនេះមានលក្ខណៈជាមូលដ្ឋាននៅឡើយ ប៉ុន្តែឯកសារនេះបាន ដាក់បញ្ចូលនូវឧបសម្ព័ន្ធមួយដែលបានចែងថា៖ “មូលនិធិទទួលយកបទដ្ឋានអនុវត្តការងារស្តីពីនិរន្តរភាព បរិស្ថាន និងសង្គម ចេញផ្សាយដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ក្រុមធនាគារពិភពលោក ដើម្បី គ្រប់គ្រង និងជួយសម្រួលដល់ក្រុមហ៊ុនគោលដៅក្នុងការសម្រេចបានការអនុវត្តការងារល្អបំផុត”។<sup>28</sup>

ការទទួលយក និងការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់មូលនិធិជាការតំណាងឱ្យការបោះ ជំហានមួយជំហានទៅកាន់អភិបាលកិច្ចសង្គម និងបរិស្ថានដែលមូលនិធិដឹកនាំដោយប្រទេសចិនផ្សេងទៀត

ពុំធ្លាប់ធ្វើសោះរហូតមកដល់បច្ចុប្បន្ននេះ។ ទោះយ៉ាងណាក្តី នៅមានព័ត៌មានតិចតួចប៉ុណ្ណោះទាក់ទងជាមួយ គម្រោងជាក់លាក់ ហើយពុំមានឯកសារណាត្រូវបានផ្សព្វផ្សាយទាក់ទងនឹងការប៉ាន់ប្រមាណ ឬការវាយតម្លៃ ការវិនិយោគលើមូលនិធិជាក់លាក់នោះឡើយ។ ហេតុដូច្នេះ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម នៅតែជាសំណួរមួយនៅឡើយ ដូចគ្នាទៅនឹងទំហំដែលមូលនិធិធានាដោយការប្រុងប្រយ័ត្នថា បទដ្ឋាន អនុវត្តការងារត្រូវបានអនុវត្តនៅក្នុងគម្រោង និងការវិនិយោគនីមួយៗរបស់ខ្លួន។

ព្រឹត្តិប័ត្រព័ត៌មាននេះដកស្រង់ចេញពីរបាយការណ៍អង្គការ *Inclusive Development International* ដែល មានចំណងជើងថា [Making Inroads: Chinese Infrastructure Investment in ASEAN and Beyond](#)<sup>1</sup> ការស្រាវជ្រាវ និងការអភិវឌ្ឍឯកសារបោះពុម្ពផ្សាយនេះបានទទួលការគាំទ្រពី Heinrich-Böll-Stiftung South East Asia, The McKnight Foundation and Planet Wheeler Foundation

ការបោះពុម្ពផ្សាយនេះបានទទួលអាជ្ញាប័ណ្ណអនុញ្ញាតក្រោម *Creative Commons Attribution-Non Commercial-ShareAlike 4.0 International License* (CC) BY-NC-SA

<sup>1</sup> Silk Road Fund (no date), *About Us*. <http://www.silkroadfund.com.cn/enweb/23775/23767/index.html> (accessed May 2016).  
<sup>2</sup> *Ibid.*  
<sup>3</sup> *Ibid.*  
<sup>4</sup> Silk Road Fund (no date), *Articles of Agreement*. <http://www.silkroadfund.com.cn/enweb/23786/23796/index.html> (accessed May 2016).  
<sup>5</sup> Silk Road Fund (no date), *About Us*. <http://www.silkroadfund.com.cn/enweb/23775/23767/index.html> (accessed May 2016).  
<sup>6</sup> Silk Road Fund (no date), *About Us*. <http://www.silkroadfund.com.cn/enweb/23775/23767/index.html> (accessed May 2016).  
<sup>7</sup> Silk Road Fund (no date), *Corporate Governance*. <http://www.silkroadfund.com.cn/enweb/23786/23794/index.html> (accessed May 2016).  
<sup>8</sup> Silk Road Fund (no date), *News and Press Releases*. <http://www.silkroadfund.com.cn/enweb/23809/23812/index.html> (accessed May 2016).  
<sup>9</sup> *Ibid.*  
<sup>10</sup> Silk Road Fund (no date), *Investment Principles*. <http://www.silkroadfund.com.cn/enweb/23768/23768/index.html> (accessed May 2016).  
<sup>11</sup> Silk Road Fund (no date), *Scope of Investment*. <http://www.silkroadfund.com.cn/enweb/23798/23805/index.html> (accessed May 2016).  
<sup>12</sup> Silk Road Fund (no date), *Risk Management*. <http://www.silkroadfund.com.cn/enweb/23798/23807/index.html> (accessed May 2016).  
<sup>13</sup> China-ASEAN Investment Cooperation Fund (no date), *About CAF: Background*. <http://www.china-asean-fund.com/about-caf.php?slider1=2> (accessed May 2016).  
<sup>14</sup> China-ASEAN Investment Cooperation Fund (no date), *About CAF: Mission & Vision*. <http://www.china-asean-fund.com/about-caf.php?slider1=1> (accessed May 2016).  
<sup>15</sup> China-ASEAN Investment Cooperation Fund (no date), *Investment: Target Areas*. <http://www.china-asean-fund.com/investment.php?slider1=2> (accessed May 2016).  
<sup>16</sup> International Finance Corporation (2010, 25 January), *China-ASEAN Fund on Investment Cooperation: Summary of Proposed Investment*. <http://ifcext.ifc.org/ifcext/spiwebsite1.nsf/0/EA30D66D3BCEE0F9852576BA000E3309> (accessed May 2016).  
<sup>17</sup> Li, Y. (2014, 30 June), *Chinese investment fund aims to spread wealth, sustainability in Asean*, Nikkei Asian Review. <http://asia.nikkei.com/Business/Executive-Lounge/Chinese-investment-fund-aims-to-spread-wealth-sustainability-in-Asean> (accessed May 2016).  
<sup>18</sup> China-ASEAN Investment Cooperation Fund (no date), *Investment: Investment Approach*. <http://www.china-asean-fund.com/investment.php?slider1=1> (accessed May 2016).

- 
- <sup>19</sup> China-ASEAN Investment Cooperation Fund (no date), *News & Press Release*. <http://www.china-asean-fund.com/news.php?slider1=1> (accessed November 2015).
- <sup>20</sup> Li, K (2015, 13 November), *Remarks by H.E. Li Keqiang Premier of the State Council of the People's Republic of China At the 17th ASEAN-China Summit*, Ministry of Foreign Affairs of the People's Republic of China. [http://www.fmprc.gov.cn/mfa\\_eng/zxxx\\_662805/t1212266.shtml](http://www.fmprc.gov.cn/mfa_eng/zxxx_662805/t1212266.shtml) (accessed May 2016).
- <sup>21</sup> Jiang, X. (2015, 26 January), *Fund to foster economic ties with ASEAN*, China Daily USA. [http://usa.chinadaily.com.cn/epaper/2015-01/26/content\\_19409699.htm](http://usa.chinadaily.com.cn/epaper/2015-01/26/content_19409699.htm) (accessed May 2016).
- <sup>22</sup> China-ASEAN Investment Cooperation Fund (no date), *About CAF: Mission & Vision*. <http://www.china-asean-fund.com/about-caf.php?slider1=1> (accessed May 2016).
- <sup>23</sup> *Ibid.*
- <sup>24</sup> International Finance Corporation (2010, 25 January), *China-ASEAN Fund on Investment Cooperation: Summary of Proposed Investment*. <http://ifcext.ifc.org/ifcext/spiwebsite1.nsf/0/EA30D66D3BCEE0F9852576BA000E3309> (accessed May 2016).
- <sup>25</sup> *Ibid.*
- <sup>26</sup> China-ASEAN Investment Cooperation Fund (no date), *Responsible Investing*. <http://www.china-asean-fund.com/responsible-investing.php> (accessed May 2016).
- <sup>27</sup> China-ASEAN Investment Cooperation Fund (2014, 5 July), *CAF and ASEAN-China Center Jointly Issued the Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region*. <http://www.china-asean-fund.com/news-detail.php?id=20> (accessed May 2016).
- <sup>28</sup> ASEAN-China Centre & China-ASEAN Investment Cooperation Fund (2014), *Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region*, appendix C. [http://www.china-asean-fund.com/files/publication/20140709150739\\_166.pdf](http://www.china-asean-fund.com/files/publication/20140709150739_166.pdf) (accessed May 2016).